

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជធានីភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧

សេចក្តីថ្លែងការណ៍ ស្តីអំពី

ស្តារបរិយាកាសនយោបាយ ការចូលរួម និងសេរីភាពក្នុងអំឡុងពេលនៃ ការចុះឈ្មោះបោះឆ្នោត និងការត្រៀមដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ឆ្នាំ២០១៨ ខាងមុខ

សមាគម អង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលនៅកម្ពុជាដូចមានឈ្មោះខាងក្រោមនេះ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាត់វិធានការ និងការអនុវត្តនៃការចោទប្រកាន់របស់រាជរដ្ឋាភិបាល ឬ/និងអាជ្ញាធរ ចំពោះអ្នកដឹកនាំគណបក្សនយោបាយ និងការបិទប្រព័ន្ធផ្សព្វផ្សាយ ការបញ្ឈប់ការផ្សាយ និងការបញ្ឈប់សកម្មភាពអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិមួយ។ ការចាត់វិធានការ និងការអនុវត្តនេះ នឹងប៉ះពាល់ដល់ការអនុវត្តនីតិវិធី និងស្តុះស្តង់ដារការធ្លាក់ចុះដំណើរការប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញ និង គោលការណ៍អន្តរជាតិ ហើយក៏ជះឥទ្ធិពលអវិជ្ជមានលើការជឿទុកចិត្តលើគុណភាពនៃការប្រកួតប្រជែងនយោបាយ និងការចូលរួមរបស់ភាគីពាក់ព័ន្ធ គណបក្សនយោបាយ និងប្រជាពលរដ្ឋក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត និងការត្រៀមដំណើរការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ នាពេលខាងមុខនេះ។

រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ថ្នាក់ដឹកនាំគណបក្សនយោបាយចំនួនពីររូប កំពុងត្រូវបានស្ថិតនៅក្នុងនីតិវិធីតុលាការ និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ដោយសារការបញ្ចេញមតិខាងនយោបាយ និងព័ត៌មាននៅក្នុងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media)។ លោក កឹម សុខា ជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ និងប្រធានគណបក្សសង្គ្រោះជាតិគណបក្សប្រកួតប្រជែងសំខាន់មួយ ដែលមានអាសនៈក្នុងរដ្ឋសភា កំពុងត្រូវរងការចោទប្រកាន់ពីតុលាការពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ ឬសន្តិសុខជាមួយបរទេស។ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសញុះញង់យោធិន កុំឲ្យស្តាប់បង្គាប់ដូចមានចែងក្នុងមាត្រា៤៧១ ៤៧២ ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ស្របពេលជាមួយគ្នានេះដែរ បណ្តាញព័ត៌មានសេរី និងឯករាជ្យ ដែលដើរតួសំខាន់ក្នុងការផ្តល់ព័ត៌មានបោះឆ្នោត ប្រជាធិបតេយ្យ និងបញ្ហាសង្គមដល់ប្រជាពលរដ្ឋ ត្រូវបានបញ្ឈប់ការផ្សាយបន្តតាមវិទ្យុFM និងបញ្ឈប់ការបោះពុម្ពផ្សាយ ក្រោយពីមានវិធានការរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ។ បណ្តាញព័ត៌មានទាំងនោះមានជាអាទិ៍គឺ៖ វិទ្យុអាស៊ីសេរី (RFA) វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) វិទ្យុ សម្លេងប្រជាធិបតេយ្យ (VOD) និងវិទ្យុមហានគរ

(FM 93.5MHz) និងសារព័ត៌មានកាសែត ឌីខេមបូឌាដេលី (The CAMBODIA DAILY)។

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលបានធ្វើសកម្មភាព អស់រយៈ ជាង២៥ឆ្នាំកន្លងមកហើយ ក្នុងការលើកស្ទួយការបោះឆ្នោត ប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅកម្ពុជា ត្រូវបាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមិនបន្តចុះបញ្ជីឲ្យ និងបញ្ឈប់សកម្មភាពទាំងស្រុង។

សមាគម អង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលនៅកម្ពុជា ៖

- សូមអំពាវនាវដល់អាជ្ញាធរ និងរាជរដ្ឋាភិបាល ស្តារឡើងវិញនូវប្រក្រតីភាពនៃបរិយាកាសនយោបាយ និង ការចូលរួមរបស់អ្នកដឹកនាំគណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការមិនមែនរដ្ឋាភិបាល អន្តរជាតិ ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត និងការលើកស្ទួយសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាព ទទួលបានព័ត៌មានឡើងវិញ ឆ្ពោះទៅរកការបោះឆ្នោតសេរី និងយុត្តិធម៌នាឆ្នាំ២០១៨។
- សូមអញ្ជើញ និងលើកទឹកចិត្តប្រជាពលរដ្ឋដែលគ្រប់អាយុ និងមានសិទ្ធិបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះ ឆ្នោត និងរក្សាជំនឿ និងចូលរួមក្នុងការបោះឆ្នោត។
- សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ដោយឡែកប្រទេសនៃហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ស្តីពីកិច្ចព្រមព្រៀងដំណោះស្រាយរួមមួយនៃជំលោះកម្ពុជា បន្តចូលរួមគាំទ្រ និងលើកស្ទួយដំណើរការប្រជា ធិបតេយ្យ សេរីពហុបក្ស និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។

សមាគម និងអង្គការសង្គមស៊ីវិលគាំទ្រសេចក្តីថ្លែងការណ៍៖

1. គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (COMFREL)
2. គណៈកម្មការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
3. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
4. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
5. សមាគមធាងត្នោត (STT)
6. បណ្តាញយុវជនកម្ពុជា (CYN)
7. មណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC)
8. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
9. សមាគមអាដហុក ការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
10. សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA)
11. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
12. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
13. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

០៩៣ ៥៥៦ ៦៤៣ / ០១២ ៨២ ២២ ៧៣ / ០១៦ ៨២ ៨២ ១១ / ០១២ ៩៤ ២០ ១៧